

**ការយល់ដឹងអំពីច្បាប់លែនធីមេន-ធីទ្រីស-ហ្ស៊ីត (LPS, Lanterman-Petris-Short)**

**ឯកសារបោះពុម្ពផ្សាយលេខ #5608.06 - Cambodian**

**ជំពូកទី 2 ៖ ការមើលថែពីមនុស្សដែលចាត់តាំងដោយតុលាការ ក្រោមច្បាប់ LPS**

ការមើលថែពីមនុស្សដែលចាត់តាំងដោយតុលាការ ក្រោមច្បាប់ LPS គឺជាយន្តការស្របច្បាប់ ដែលតុលាការតែងតាំងមនុស្សម្នាក់ សម្រាប់ធ្វើសេចក្តីសម្រេចចិត្តស្របច្បាប់ដើម្បីអ្នក ។ បុគ្គលនេះត្រូវគេហៅថា អ្នកដែលតុលាការតែងតាំងឱ្យមើលថែទាំអ្នក ។

អ្នកមើលថែទាំអ្នកដែលតែងតាំងដោយតុលាការ អាចជួយធ្វើសេចក្តីសម្រេចចិត្ត ដូចជាថា តើអ្នកអាចត្រូវចាប់ ផ្តើម ឬក៏ឈប់ប្រើថ្នាំព្យាបាលរោគចិត្ត ឬទទួលយកការព្យាបាលផ្សេងទៀតតាមបែបវេជ្ជសាស្ត្រ ។

អ្នកមើលថែទាំដែលតែងតាំងដោយតុលាការ អាចជួយគ្រប់គ្រងប្រាក់របស់អ្នក និងសម្រេចថា តើអ្នកត្រូវរស់នៅទីណា ។

ពេលអ្នកត្រូវស្ថិតក្រោមការមើលថែទាំពីមនុស្សដែលតែងតាំងដោយតុលាការ គឺតុលាការអាចដាក់ដែនកំណត់ចំពោះសិទ្ធិបោះឆ្នោត សិទ្ធិចុះកិច្ចសន្យា សិទ្ធិបើកបរ ឬសិទ្ធិកាន់កាប់អាវុធ របស់អ្នក ។

ការមើលថែពីមនុស្សដែលចាត់តាំងដោយតុលាការ ក្រោមច្បាប់ LPS អាចមានចរិយាជាអតិបរមាចំនួនមួយឆ្នាំក្នុងមួយដង ហើយស្ថានភាពនេះក៏អាចបន្តឡើងវិញបានដែរ ដែលត្រូវធ្វើឡើងនៅក្នុងតុលាការ នៅពេលចរិយាមួយឆ្នាំត្រូវបានបញ្ចប់ ។

គោលបំណងនៃការមើលថែពីមនុស្សដែលចាត់តាំងដោយតុលាការ គឺដើម្បី "ផ្តល់ការព្យាបាលតម្រូវតាមស្ថានភាពរបស់អ្នកជម្ងឺម្នាក់ៗ ការត្រួតពិនិត្យ និងការកំណត់ទីកន្លែងឱ្យអ្នកជម្ងឺរស់នៅ" ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន (WIC, Welfare and Institutions Code) § 5350.1 ។

ភាពជាអ្នកមើលថែពីមនុស្សដែលចាត់តាំងដោយតុលាការ ត្រូវគេកំណត់ និយមន័យថា "សេវាកម្មដែលរៀបចំឡើងដើម្បីការពារហិរញ្ញវត្ថុ និងការពារខ្លួន ចំពោះអ្នកជម្ងឺដែលគេចាត់ទុកថា មានពិការភាពធ្ងន់ធ្ងរ ក្រោមច្បាប់ [LPS]" ។ 9

CCR § 548(b) ។ សេវាកម្មការមើលថែពិមនុស្សដែលចាត់តាំងដោយតុលាការ មានរួមបញ្ចូលនូវកិច្ចការរដ្ឋបាល ដែលមានន័យថា "សេវាកម្មដែលផ្តល់ដោយ អ្នកមើលថែទាំដែលតុលាការចាត់តាំង ឲ្យជួយគ្រប់គ្រង ធនធានហិរញ្ញវត្ថុរបស់អ្នកដែលតុលាការចាត់តាំងឲ្យមានមនុស្សមើលថែ ព្រមទាំងដើម្បីធានាក្នុងការទទួលបានសេវាកម្មព្យាបាលដែលសមរម្យ និងសេវាកម្មសង្គមកិច្ចសុខភាពផ្លូវចិត្ត" ។ 9 CCR § 548(b)(2) ។

**ភាពជាអ្នកមើលថែពិមនុស្សដែលចាត់តាំងដោយតុលាការ និង "ពិការភាពធ្ងន់ធ្ងរ"**

គ្រូពេទ្យរបស់អ្នក ឬអ្នកទទួលខុសត្រូវជំនួសអ្នក អាចចាប់ផ្តើមនីតិវិធីសុំតុលាការឲ្យតែងតាំងនរណាម្នាក់ឲ្យមើលថែទាំអ្នក បើពួកគេជឿជាក់ថា អ្នកក្លាយជាមាន ឬអាចបន្តមាន "ពិការភាពធ្ងន់ធ្ងរ" ។ នេះជាពាក្យច្បាប់ ដែលមានន័យថា អ្នកកំពុងស្ថិតក្នុងហានិភ័យនៃគ្រោះថ្នាក់ដល់រាងកាយ ដោយសារអ្នកមិនអាចរកអាហាររូប ខោអាវស្លៀកពាក់ ឬទីជម្រកសម្រាប់ខ្លួនឯងបាន ដោយសារតែបញ្ហាជម្ងឺផ្លូវចិត្ត ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5008 ។

មានកត្តាជាច្រើនដែលថាតុលាការអាចដឹងបានថា នរណាម្នាក់ជាមនុស្សមានពិការភាពធ្ងន់ធ្ងរ ។ ឧទាហរណ៍ អ្នកដែលមិនអាចមើលថែខ្លួនឯងកើត តែអាចរស់នៅបានដោយសុវត្ថិភាពបើមានជំនួយពីភាគីទីបី មានន័យថាបុគ្គលនោះអាចមិនមានពិការភាពធ្ងន់ធ្ងរឡើយ ។ សូមអាន ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5250(d) ស្តីអំពីការបញ្ជាក់ឲ្យមានការឃុំឃាំងអ្នកជម្ងឺចំនួន 14 ថ្ងៃ និងក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5350(e) ស្តីអំពីការតែងតាំងពិសុលាការ ឲ្យធ្វើជាអ្នកមើលថែ ។ បើទោះបីជា សកម្មភាពកន្លងមក របស់អ្នកជម្ងឺ អាចត្រូវបានគេយកមកពិចារណាក៏ដោយ ក៏អ្នកនោះ មិនត្រូវបានគេគិតថាជាមនុស្សមានពិការភាពធ្ងន់ធ្ងរឡើយ ប្រសិនបើក្នុងពេល ចំពោះមុខ បុគ្គលនោះ មិនបានបង្ហាញឲ្យឃើញនូវស្ថានភាពបង្កគ្រោះថ្នាក់ ចំពោះខ្លួនឯង ដោយសារតែភាពអសមត្ថភាពក្នុងការថែទាំខ្លួនឯង ។ ស្ថានភាពក្នុងការបង្កគ្រោះថ្នាក់នាពេលអនាគត ក៏មិនអាចមានភាពគ្រប់គ្រាន់ ក្នុងការចាត់ចូលថាត្រូវតាមលក្ខណៈវិនិច្ឆ័យឡើយ ។ សូមអានការតែងតាំងអ្នកមើលថែទាំរបស់លោក *Benevuto (Conservatorship of Benevuto)* 180 Cal.App.3d 1030 (1986) ។

**នីតិវិធីក្នុងភាពជាអ្នកមើលថែទាំអ្នកជម្ងឺដែលតែងតាំងដោយតុលាការ**

ក្នុងករណីដែលគ្រូពេទ្យ ឬអ្នកផ្តល់សេវាកម្មថែទាំសុខភាពអ្នក មានការជឿជាក់ថា អ្នកអាចមានពិការភាពធ្ងន់ធ្ងរ

ពួកគេអាចផ្តល់អនុសាសន៍ដល់ការិយាល័យឆ្នាំសាធារណៈ (Public Guardian's office)

ឲ្យចាប់ផ្តើមគិតគូររកមនុស្សមកធ្វើជាអ្នកមើលថែទាំដែលតុលាការត្រូវតែងតាំង ។

មិនមែនគ្រប់អ្នកជម្ងឺទាំងអស់ដែលស្ថិតក្នុងលក្ខណៈវិនិច្ឆ័យជាមនុស្សមានពិការភាពធ្ងន់ធ្ងរ

ត្រូវបានទទួលមនុស្សមើលថែទាំដោយស្វ័យប្រវត្តិដែលតែងតាំងដោយតុលាការឡើយ ។

អ្នកស៊ើបអង្កេត និងធ្វើការសម្រេចថាតើនឹងដាក់សំណើឲ្យតុលាការចាប់ផ្តើមដំណើរការតែងតាំងនរណាម្នាក់ ឲ្យមើលថែទាំអ្នកដែរឬទេ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5354 ។

ប្រសិនបើលទ្ធផលការស៊ើបអង្កេតបង្ហាញអនុសាសន៍ឲ្យរកមនុស្សសម្រាប់មើលថែទាំអ្នក ដែលតែងតាំងដោយតុលាការ នៅក្នុងអនុសាសន៍នោះ ត្រូវបង្ហាញមនុស្សដែលសមបំផុតឲ្យមកធ្វើជាអ្នកមើលថែទាំដែលត្រូវឲ្យតុលាការតែងតាំង ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន (WIC, WELFARE AND INSTITUTIONS CODE) § 5355 ។

ប្រសិនបើមានការដាក់ពន្ធនាគារឲ្យមានមនុស្សមើលថែទាំដែលត្រូវតែងតាំងដោយតុលាការ គឺគេត្រូវផ្តល់ឲ្យអ្នកនូវសំណៅនៃព្រឹត្តិការណ៍នោះ ព្រមទាំងប្រាប់អ្នកអំពីពេលវេលាបើកសវនាការតែងតាំងមនុស្សឲ្យមើលថែទាំអ្នក ។

**ការតែងតាំងមនុស្សឲ្យមើលថែទាំអ្នកជម្ងឺជាបណ្តោះអាសន្ន**

បើអ្នកស្ថិតនៅមន្ទីរពេទ្យ ហើយត្រូវឃុំខ្លួនចំនួន 14 ថ្ងៃ នៅចុងបញ្ចប់នៃការឃុំខ្លួន តុលាការអាចតែងតាំងមនុស្សឲ្យមើលថែអ្នកជាបណ្តោះអាសន្ន ចំនួន 30 ថ្ងៃ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន (WIC) § 5352 ។ ដើម្បីចាត់ឲ្យអ្នកស្ថិតក្រោមការមើលថែទាំពីអ្នកដទៃជាបណ្តោះអាសន្ន តុលាការត្រូវតែជឿជាក់ថា អ្នកកំពុងតែមានពិការភាពធ្ងន់ធ្ងរហើយ ។ តុលាការអាចដាក់កំហិតចំពោះសិទ្ធិមួយចំនួនរបស់អ្នក ដូចជាសិទ្ធិក្នុងការជ្រើសរើសទីកន្លែងរស់នៅ សិទ្ធិក្នុងការទទួលបានប័ណ្ណបើកបរជាដើម ។ល។

អ្នកនៅបន្តមានសិទ្ធិអាចបដិសេធមិនទទួលការព្យាបាលតាមវេជ្ជសាស្ត្រ ដែលតុលាការ មិនបានចេញបញ្ជា ។

អ្នកនឹងទទួលបានការជូនដំណឹង មុនការចាប់ផ្តើមឱ្យមានមនុស្សមើលថែទាំអ្នកជាបណ្តោះអាសន្ន តែជាញយៗអ្នកជម្ងឺមិនដែលដឹងមុនឡើយថា រូបគេត្រូវស្ថិតក្រោមការមើលថែទាំពីមនុស្សដែលតែងតាំងដោយតុលាការ រហូតដល់ពេលនោះមកដល់ ។

នៅពេលដែលអ្នកជម្ងឺណាម្នាក់ត្រូវស្ថិតក្រោមការមើលថែទាំពីមនុស្សដែលតែងតាំង ដោយតុលាការជាបណ្តោះអាសន្ន វាគឺជាការកិច្ចរបស់ការិយាល័យឆ្នាំសាធារណៈ ដែលត្រូវស៊ើបអង្កេតបន្តថា តើអ្នកជម្ងឺរូបនោះ ត្រូវមានអ្នកមើលថែទាំពេញលេញក្រោមច្បាប់ LPS ដែរឬទេ ។

បើអ្នកបានដឹងមុនថា គេកំពុងពិចារណាចាត់ឱ្យមានមនុស្សតែងតាំងដោយតុលាការមកមើលថែទាំអ្នក ជាបណ្តោះអាសន្ន គឺអ្នកអាចខំប្រឹងបង្ហាញឱ្យគេឃើញថា អ្នកមិនត្រូវតាមនិយមន័យ "ពិការភាពធ្ងន់ធ្ងរ" ឡើយ ។ អ្នកអាចធ្វើបែបនេះបានដោយបង្ហាញឱ្យគេឃើញថា ខ្លួនអ្នកនៅអាចរកអាហារ ចេះស្លៀកពាក់ និងរកទីជម្រកខ្លួនឯងបាន ។ បើអាចធ្វើទៅបាន សូមព្យាយាមបង្ហាញកិច្ចការទាំងអស់នេះឱ្យអ្នកផ្តល់សេវាកម្មថែទាំសុខភាពអ្នក ឬបុគ្គលិកសង្គមកិច្ចបានឃើញ ដើម្បីឱ្យពួកគេមិនបាច់ផ្តល់អនុសាស្ត្រឱ្យតុលាការចាត់ចែងតែងតាំងមនុស្សសម្រាប់ មើលថែទាំរូបអ្នក ។

**ការថែទាំពីមនុស្សដែលតែងតាំងដោយតុលាការជាអចិន្ត្រៃយ៍**

ហួសពីការមើលថែទាំពីមនុស្សដែលតុលាការតែងតាំងជាបណ្តោះអាសន្ន តុលាការក៏អាចនឹងកំណត់ឱ្យអ្នកត្រូវស្ថិតនៅក្រោមការថែទាំពីមនុស្សដែលតុលាការ តែងតាំងជា "អចិន្ត្រៃយ៍" ផងដែរ ។ ជាលក្ខណបច្ចេកទេស គឺមិនមានការដាក់ឱ្យអ្នកជម្ងឺស្ថិតក្រោមការ មើលថែទាំពីមនុស្សដែលតែងតាំងដោយតុលាការជាអចិន្ត្រៃយ៍ឡើយ តែស្ថានភាពនេះអាចត្រូវបន្តឡើងវិញ រៀងរាល់ឆ្នាំ (ដែលគេហៅថា "ការរៀបចំឡើងវិញ") ហើយក៏មិនមានដែនកំណត់ថា តើស្ថានភាពបែបនេះ ត្រូវបន្តឡើងវិញប៉ុន្មានដងឡើយ ។ សូមអានវគ្គខាងក្រោម អំពី "ការបញ្ចប់ភាពស្ថិតនៅក្រោមការថែទាំពីមនុស្សដែលតែងតាំងដោយតុលាការ- Ending a Conservatorship"

ដើម្បីបានដឹងព័ត៌មានបន្ថែមអំពីការបន្តឡើងវិញចំពោះការស្ថិតនៅក្រោមការ  
ថែទាំពីមនុស្សដែលតែងតាំងដោយតុលាការ ។

អ្នកជម្ងឺដែលត្រូវដាក់ឱ្យនៅក្រោមការថែទាំពីមនុស្សដែលតែងតាំងដោយតុលាការ  
ជាដំបូងគឺត្រូវមានការវាយតម្លៃស្ថានភាពជម្ងឺពីអ្នកឯកទេស  
ហើយទាល់តែអ្នកឯកទេសនោះបញ្ជាក់ថាអ្នកមានពិការភាពធ្ងន់ធ្ងរ  
**ហើយមិនមានបំណង**

ឬមិនមានសមត្ថភាពក្នុងការទទួលយកការព្យាបាលដោយស្ម័គ្រចិត្ត ។

ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5352 ។ បន្ថែមពីលើនេះ

អ្នកស៊ើបអង្កេតអំពីការដាក់អ្នកជម្ងឺឱ្យនៅក្រោមការមើលថែទាំពីមនុស្សដែលតែង  
តាំងដោយតុលាការ ត្រូវតែធ្វើការស៊ើបអង្កេតជម្រើសទាំងអស់ដែលមាន  
មុនការសម្រេចដាក់អ្នកជម្ងឺឱ្យស្ថិតនៅក្រោមការមើលថែទាំពីមនុស្សដែលតែងតាំង  
ដោយតុលាការ ហើយត្រូវផ្តល់អនុសាសន៍ឱ្យអ្នកជម្ងឺស្ថិតក្រោមការ  
មើលថែទាំពីមនុស្សដែលតែងតាំងដោយតុលាការ តែក្នុងករណីដែល  
មិនមានជម្រើសផ្សេងដែលអាចប្រើបាន ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន §  
5354 ។

នៅក្នុងសវនាការចំពោះការ

ដាក់ឱ្យអ្នកជម្ងឺស្ថិតនៅក្រោមការមើលថែទាំពីមនុស្សដែលតុលាការតែងតាំង  
គឺនឹងមានវត្តមានរបស់អ្នកតំណាងពីការិយាល័យឆ្នាំសាធារណៈចូលរួម  
ហើយបុគ្គលរូបនេះ នឹងរៀបរាប់ប្រាប់ចៅក្រម

ឬគណៈវិនិច្ឆ័យពីមូលហេតុដែលពួកគេគិតថា ត្រូវឱ្យអ្នកស្ថិតក្រោមការ  
មើលថែទាំពីមនុស្សដែលតែងតាំងដោយតុលាការ ។ នៅក្នុងសវនាការ

តុលាការនឹងសម្រេចថាតើត្រូវដាក់ឱ្យអ្នកស្ថិតក្រោមការ

មើលថែទាំពីមនុស្សដែលតែងតាំងដោយតុលាការដែរឬទេ ព្រមទាំងសម្រេចថា  
ក្នុងករណីនេះតើអ្នកអាចរក្សាបានសិទ្ធិអ្វីខ្លះ និងសិទ្ធិអ្វីដែលអ្នកត្រូវបាត់បង់  
បើអ្នកត្រូវស្ថិតនៅក្រោមការមើលថែទាំពីមនុស្សដែលតែងតាំងដោយតុលាការ ។

ក្នុងករណីដែលតុលាការសម្រេចឱ្យអ្នកស្ថិតនៅក្រោមការមើលថែទាំពីមនុស្សដែលតុ  
លាការតែងតាំង មនុស្សដែលត្រូវតែងតាំងឱ្យមើលថែទាំអ្នក អាចជាមិត្តភក្តិ  
ឬជាសមាជិកគ្រួសាររបស់អ្នក ។ អ្នកអាចស្នើឈ្មោះមនុស្សដែលអ្នកចង់ឱ្យតុលាការ  
តែងតាំងសម្រាប់មើលថែទាំអ្នក តែចុងក្រោយគឺអាស្រ័យលើចៅក្រម  
ជាអ្នកសម្រេចតើ នរណា ឬភ្នាក់ងារណាដែលមានលក្ខណៈសមស្របបំផុត  
ដើម្បីតែងតាំងឱ្យមើលថែរូបអ្នក ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5355 ។  
បើតុលាការរកមនុស្ស ឬភ្នាក់ងារដែលអាចមើលថែអ្នក  
ឬដែលមានបំណងជួយមើលថែអ្នកមិនបានទេ តុលាការនឹង

តែងតាំងឆ្នាំសាធារណៈប្រចាំខោនធីរបស់អ្នក ឲ្យធ្វើជាអ្នកមើលថែរូបអ្នក ។  
ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5354.5 ។

**ការប្រឆាំងចំពោះការសម្រេចរបស់តុលាការដាក់ឲ្យអ្នកស្ថិតនៅក្រោមការមើលថែ  
ពីមនុស្សដែលតែងតាំងដោយតុលាការ**

**សិទ្ធិទទួលបានការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យ**

អ្នកមានសិទ្ធិស្នើសុំការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យ  
ដើម្បីកំណត់ថាតើអ្នកពិតជាមានពិការភាពធ្ងន់ធ្ងរមែនដែរឬទេ ។  
ទោះជាយ៉ាងណាក៏ដោយ

អ្នកមិនទទួលបានការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យដោយស្វ័យប្រវត្តិឡើយ ។

**អ្នកត្រូវតែដាក់ពាក្យសុំការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យ ឲ្យបានក្នុងរវាងប្រាំ**

**(5) ថ្ងៃ ក្រោយព្រឹត្តិសវនាការកំណត់ឲ្យអ្នកស្ថិតក្រោម**

**ការមើលថែពីមនុស្សដែលតែងតាំងដោយតុលាការ ។**

បើអ្នកស្នើសុំការវិនិច្ឆ័យក្តីពីគណៈវិនិច្ឆ័យ មុន សវនាការខាងលើ ការស្នើសុំនេះ  
ជាការបញ្ជាក់ថាអ្នកសូមទាត់ចោលសវនាការរបស់តុលាការ ។ ក្រមសុខុមាលភាព  
និងវិទ្យាស្ថាន § 5350(d)(1) ។

បើសម្រេចជ្រើសយកការវិនិច្ឆ័យក្តីដោយគណៈវិនិច្ឆ័យ

គណៈវិនិច្ឆ័យត្រូវសម្រេចជាឯកច្ឆ័ន ថាអ្នកពិតជាមានពិការភាពធ្ងន់ធ្ងរ

មុនពេលគេអាចដាក់ឲ្យអ្នកស្ថិតនៅក្រោមការ

មើលថែពីមនុស្សដែលតែងតាំងដោយតុលាការ ។

ហើយភស្តុតាងដែលយកមកបង្ហាញក្នុងការវិនិច្ឆ័យក្តី

ត្រូវបង្ហាញពីពិការភាពធ្ងន់ធ្ងរ

លើសពីហេតុផលដែលនៅមានភាពស្រពិចស្រពិលថាតើអ្នកពិតជាមានពិការភាព

ធ្ងន់ធ្ងរមែនដែរទេ ។ *សូមអាន ការតតាំងរបស់ Sorenson ចំពោះតុលាការកំពូល*

*(Sorenson v. Superior Court) (App. 6 Dist. 2013) 161 Cal.Rptr.3d 794, 219*

*Cal.App.4th 409 ។*

ការវិនិច្ឆ័យក្តីរបស់អ្នក ត្រូវកើតឡើងក្នុងរវាងដប់ (10) ថ្ងៃ

គិតចាប់ពីពេលអ្នកដាក់ពាក្យស្នើសុំ បើទោះបីជាតុលាការអាចបន្តកិច្ចការនេះ

មិនឲ្យលើសពីដប់ប្រាំ (15) ថ្ងៃ

ក្នុងករណីដែលមានការស្នើសុំដោយស្ម័គ្រចិត្តរបស់អ្នកក៏ដោយ ។

**ព័ត៌មានគន្លឹះសម្រាប់អ្នកពេលស្ថិតនៅក្នុងបន្ទប់តុលាការ**

- ពេលអ្នកស្ថិតនៅក្នុងអគារតុលាការ សូមស្លៀកពាក់ឱ្យបានស្អាតបាតជាទីបំផុត ។
- បើទោះបីជាអ្នកមិនយល់ព្រម ហើយមានអារម្មណ៍ក្រោកខឹងចំពោះអ្វីដែលគេនិយាយអំពីអ្នកនៅក្នុងតុលាការក៏ដោយ គឺជាប្រការសំខាន់ដែលអ្នកត្រូវរក្សាឱ្យបាននូវភាពស្ងប់ស្ងាត់មិនឆេរឆាវ ។
- ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីពន្យល់ដល់តុលាការ ពីរបៀបដែលអ្នកអាចចាត់ចែងបាននូវតម្រូវការជាមូលដ្ឋានរបស់ខ្លួន បូករួមទាំងការហូបចុក ស្លៀកពាក់ និងការរៀបចំកន្លែងរស់នៅ ។
- បើអ្នកស្គាល់នរណាម្នាក់ដែលអាចឡើងធ្វើសក្ខីកម្មចំពោះអ្នក ជាពិសេសគឺមនុស្សដែលជួយអ្នកក្នុងការហូបចុក ស្លៀកពាក់ និងរៀបចំកន្លែងរស់នៅ ត្រូវធានាថាបុគ្គលរូបនោះនឹងបង្ហាញខ្លួនក្នុងសវនាការរបស់អ្នក ។
- អ្នកត្រូវត្រៀមខ្លួនដើម្បីប្រាប់ចៅក្រម តើអ្នកចង់ទទួលបានការព្យាបាលសុខភាពផ្លូវចិត្ត ឬការព្យាបាលតាមវេជ្ជសាស្ត្របែបណា និងកន្លែងដែលអ្នកនឹងទៅទទួលការព្យាបាល ។

**ព័ត៌មានគន្លឹះទូទៅ**

អ្នកមានសិទ្ធិមានមេធាវី ហើយបើអ្នកមិនមានមេធាវីទេ តុលាការនឹងតែងតាំងមេធាវីម្នាក់សម្រាប់អ្នក ។ ជាទូទៅ មេធាវីដែលតុលាការតែងតាំង គឺជាមេធាវីសាធារណៈ ។ តុលាការត្រូវតែងតាំងមេធាវីឱ្យបានក្នុងរយៈពេលប្រាំថ្ងៃ ក្រោយថ្ងៃដាក់ពន្ធនាគារអ្នកស្ថិតក្រោមការមើលថែពីមនុស្សដែលតែងតាំងដោយតុលាការ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5365 ។ អ្នកអាចពិភាក្សាជាមួយមេធាវីរបស់ខ្លួន ចំពោះលទ្ធភាពសុំឱ្យតុលាការតែងតាំងពេទ្យរីកល ចរិកឯករាជ្យ ដែលមិនមែនជាមនុស្សរបស់មន្ទីរពេទ្យ មកធ្វើការវាយតម្លៃស្ថានភាពជម្ងឺរបស់អ្នក និងបញ្ចេញយោបល់បន្ថែមថាតើអ្នកពិតជាត្រូវស្ថិតនៅក្រោមការថែទាំពីមនុស្ស ដែលតុលាការតែងតាំងដែរឬទេ ។

អ្នកត្រូវត្រៀមខ្លួនជាស្រេចដើម្បីប្រាប់តុលាការ ថាហេតុអ្វីបានជាអ្នកមិនមាន ពិការភាពធ្ងន់ធ្ងរ ។ រៀបចំផែនការលំអិត ដើម្បីបង្ហាញថា

តើអ្នកនឹងធ្វើបែបណាក្នុងរៀបចំការហូបចុក ស្លៀកពាក់ និងរៀបចំកន្លែងរស់នៅដោយខ្លួនឯង ។ ត្រូវដោះស្រាយចំពោះ "នរណា" "អ្វី" "ទីណា" "ពេលណា" និង "ដោយរបៀបណា" ។

អ្នកមិនចាំបាច់ត្រូវមានផ្ទះ ឬផ្ទះល្វែងសម្រាប់រស់នៅដែលជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីបញ្ជាក់ថាមានទឹកនៃឯកសម្រាប់រស់នៅ ឡើយ ។

បើទោះបីជាមានមនុស្សផ្សេងទៀត ដូចជាមិត្តភក្តិ ឬសាច់ញាតិ មានបំណងផ្តល់ទឹកនៃឯកស្នាក់នៅដល់អ្នក

ស្ថានភាពនេះអាចធ្វើឱ្យអ្នកមានប្រៀបលើគំនិតចង់ដាក់ឱ្យអ្នក

ស្ថិតនៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំង ។ សូមអាន

*ការដាក់ឱ្យអ្នកជម្ងឺស្ថិតក្រោមការ*

*មើលថែពីមនុស្សដែលតុលាការតែងតាំងរបស់លោក Jesse G. (Conservatorship of Jesse G.) 248 Cal. App. 4th 453, 460, 203 Cal. Rptr. 3d 667, 672 (2016)*

។ ត្រង់នេះគេហៅថា "ជំនួយពិភាគីទីបី"

ហើយអាចយកវាមកដាក់ទម្ងន់ចំពោះការប្រឆាំងនឹងគំនិតចង់ដាក់ឱ្យអ្នក

រស់នៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំង ។ បុគ្គលនោះ

ត្រូវរៀបចំសេចក្តីថ្លែងរបស់ខ្លួន ដាក់ស្នើដល់ចៅក្រម

ដោយរៀបរាប់ពីបំណងរបស់គេ ក្នុងការជួយអ្នក ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន

§ 5350(e) ។

មានមនុស្សខ្លះ គេចេះទាញយកប្រយោជន៍ពីធនធានសហគមន៍

ដូចជាធនាគារអាហារ និងជម្រកសហគមន៍

អាចជួយពួកគេឱ្យគេចផុតពីការដាក់ឱ្យនៅក្រោមការ

មើលថែពីមនុស្សដែលតុលាការតែងតាំង ។ បើអ្នកមានគ្រូពេទ្យ ឬអ្នកព្យាបាលល្អ នៅក្នុងសហគមន៍

វាអាចមានប្រយោជន៍ក្នុងការស្នើសុំឱ្យពួកគេមកជួយធ្វើសក្ខីកម្មឱ្យអ្នក ។

បើអ្នកមានផែនការទទួលយកអត្ថប្រយោជន៍សន្តិសុខសង្គម (Social Security)

ឬអត្ថប្រយោជន៍ផ្សេងទៀត អ្នកត្រូវពន្យល់ដល់ចៅក្រម

ថាអ្នកចេះពីរបៀបដាក់ពាក្យស្នើសុំ

និងរបៀបទៅទទួលយកអត្ថប្រយោជន៍ទាំងអស់នោះ មកប្រើប្រាស់ ។

**ការដាក់ឱ្យអ្នករស់នៅកន្លែងណាមួយក្នុងពេលអ្នកកំពុងស្ថិតក្រោមការមើលថែពី មនុស្សដែលតុលាការតែងតាំង ។**

នៅពេលដែលតុលាការបានចាត់តាំងមនុស្សឱ្យធ្វើជាអ្នកមើលថែរូបអ្នករួចហើយ បុគ្គលនោះត្រូវសម្រេចថាឱ្យអ្នករស់នៅកន្លែងណា ។

អាទិភាពដំបូងរបស់អ្នកមើលថែទាំអ្នកដែលតុលាការតែងតាំង



គឺជាកំឡើងអ្នករស់នៅក្នុងកន្លែងដែលមានការហាមឃាត់តិចតួចបំផុត និងសមរម្យសម្រាប់រស់នៅ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5351(a)(1)(A) ។ ចំណុចនេះ អាចរួមបញ្ចូលទាំងផ្ទះរបស់អ្នក ឬផ្ទះសាច់ញាតិរបស់អ្នក ។ បើនេះមិនមែនជាជម្រើសទេ អាទិភាព

បន្ទាប់គឺការឱ្យអ្នករស់នៅក្នុងមន្ទីរថែទាំណាដែលសមរម្យ ដែលនៅជិតបំផុតទៅនឹងផ្ទះរបស់អ្នក ឬផ្ទះសាច់ញាតិរបស់អ្នក ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5351(c)(1) ។

ទីកន្លែងផ្សេងដែលអាចជាជម្រើសសម្រាប់ឱ្យអ្នករស់នៅ អាចរួមបញ្ចូលមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យខោនធី ឬមន្ទីរថែទាំផ្សេងទៀតដែល ស្រដៀងគ្នានេះ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5358(a)(2) ។

អ្នកមើលថែទាំអ្នកដែលតែងតាំងដោយតុលាការ អាចយកអ្នកឱ្យទៅរស់នៅក្នុងកន្លែងដែលមានការហាមឃាត់តិចតួចបាន ដោយមិនបាច់ប្រាប់ដំណឹងឱ្យតុលាការដឹង ។ អ្នកមើលថែទាំអ្នកដែលតុលាការ តែងតាំង ក៏អាចយកអ្នកទៅកាន់**កន្លែងដែលមានការហាមឃាត់ខ្លាំង** តែចំណុចនេះ គេត្រូវជូនដំណឹងដល់តុលាការ មេធាវីរបស់អ្នក ក្រុមគតិសិទ្ធិសម្រាប់សិទ្ធិអ្នកជម្ងឺប្រចាំខោនធីរបស់អ្នក និងអ្នកដទៃទៀតដែលទទួលបានការដឹងព្រឹត្តិការណ៍របស់អ្នក ។

អ្នកមើលថែទាំអ្នកដែលតុលាការតែងតាំង អាចយកអ្នកទៅដាក់ក្នុងកន្លែងដែលមានការហាមឃាត់ខ្លាំង បើគេមានមូលហេតុច្បាស់លាស់ថា ស្ថានភាពជម្ងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរជាងមុន ដែលស្ថានភាពនេះ គឺតម្រូវឱ្យអ្នកត្រូវរស់នៅក្នុងកន្លែងដែលមានការ ហាមឃាត់ខ្លាំង ឬក៏មូលហេតុដែលថាអ្នកក្លាយជាមនុស្សដែលមានគ្រោះថ្នាក់ចំពោះខ្លួនឯង ឬចំពោះអ្នកដទៃតែមួយប៉ុណ្ណោះតែ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5358(d)(1) ។

អ្នកត្រូវដឹងថា ភាពតម្រូវចំពោះការដាក់ឱ្យអ្នកជម្ងឺរស់នៅក្នុងកន្លែងណាមួយ គឺមានភាពខុសគ្នា បើស្ថានភាពដំបូងរបស់អ្នកគឺពាក់ព័ន្ធនឹងទោសឧក្រិដ្ឋពាក់ព័ន្ធនឹងការស្លាប់ ឬការបង្ករបួសស្នាមរាងកាយធ្ងន់ធ្ងរ ។ WIC § 5008(h) ។(1)(b) ។ ក្នុងករណីនេះ ស្ថានភាពមួយក្នុងចំណោមស្ថានភាពដទៃទៀតដែលលើកមកពិចារណា ការដាក់ឱ្យអ្នករស់នៅក្នុងកន្លែងណាមួយគឺអាស្រ័យលើអាទិភាពចំពោះការព្យាបាល និងការពារសុវត្ថិភាពសាធារណៈ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5358(a)(1)(B) ។ សូមអានផងដែរត្រង់ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5358(c)(2) និង WIC § 5358(d)(2) ។

**ការតតាំងចំពោះការចាត់ឱ្យអ្នករស់នៅក្នុងកន្លែងណាមួយដែលធ្វើឡើងដោយអ្នកមើលថែទាំអ្នកដែលតុលាការតែងតាំង**

នៅពេលអ្នកស្ថិតនៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំង ជាធម្មតាអ្នកមើលថែទាំអ្នក មានអំណាចក្នុងការសម្រេចឱ្យអ្នករស់នៅក្នុងកន្លែងណា ។ តែចំណុចនេះ មិនមែនមានន័យថា

អ្នកត្រូវស្ថិតក្រោមការសម្រេចរបស់អ្នកមើលថែទាំអ្នកទាំងអស់ឡើយ ។ បើអ្នកនិងអ្នកមើលថែទាំអ្នកដែលតុលាការតែងតាំង

មិនយល់ស្របគ្នាចំពោះការសម្រេចឱ្យអ្នករស់នៅទីណាទេ

អ្នកអាចឡើងតុលាការម្តងទៀតបាន

ដើម្បីតវ៉ាសុំការរកកន្លែងសមរម្យជាងនេះឱ្យអ្នករស់នៅ ។ ត្រង់នេះគេហៅថាការស្នើសុំសវនាការពិនិត្យឡើងវិញពីការសម្រេចដាក់ឱ្យអ្នករស់នៅក្នុង

**កន្លែងណាមួយ ។**

អ្នកអាចស្នើសុំសវនាការដើម្បីពិនិត្យឡើងវិញចំពោះការសម្រេចឱ្យអ្នករស់នៅកន្លែងណាមួយ នៅក្នុងខោនធីដែលតុលាការបានតែងតាំងមនុស្ស ឱ្យមើលថែអ្នក ឬក្នុងខោនធីដែលអ្នកកំពុងរស់នៅ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5358.7 ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលអ្នកឡើងតុលាការម្តងទៀត

ដើម្បីធ្វើសវនាការពិនិត្យពីការសម្រេចឱ្យអ្នករស់នៅកន្លែងណាមួយ គឺអ្នកត្រូវរង់ចាំរហូតដល់ប្រាំមួយខែ ទើបស្នើសុំសវនាការថ្មីមួយទៀតបាន ។ សូមអាន ក្រមសុខុមាលភាព និងវិទ្យាស្ថាន 5358(d)(4) និង ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5358.3 ។

នៅក្នុងអង្គសវនាការពិនិត្យឡើងវិញការសម្រេចឱ្យអ្នករស់នៅកន្លែងណាមួយ គឺអ្នកស្នើសុំឱ្យចៅក្រមធ្វើការពិនិត្យឡើងវិញចំពោះតែភាពសមរម្យក្នុងការដាក់ឱ្យអ្នករស់នៅក្នុងកន្លែងណាមួយប៉ុណ្ណោះ គឺមិនមែនពិនិត្យមើលថាតើអ្នកគួរស្ថិតនៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំងដែរឬទេនោះទេ ។ វិធីដ៏ប្រសើរ ដើម្បីទទួលបានសវនាការពិនិត្យឡើងវិញពីការដាក់ឱ្យអ្នករស់នៅកន្លែងណាមួយ គឺត្រូវទាក់ទងមេធាវីដែលជាអ្នកតំណាងរូបអ្នកនៅក្នុងសវនាការកំណត់ឱ្យអ្នករស់នៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំង ។ បើអ្នកមិនមានប្រាក់ចេញថ្លៃមេធាវី គឺមានន័យថា តុលាការប្រហែលបានតែងតាំងមេធាវីម្នាក់ឱ្យអ្នក ។ មេធាវីភាគច្រើនដែលតុលាការតែងតាំងគឺជាមេធាវីសាធារណៈ ។

បុគ្គលិកសង្គមកិច្ចរបស់អ្នក គួរមានឈ្មោះ និងលេខទូរស័ព្ទរបស់មេធាវីដែលតុលាការបានតែងតាំងសម្រាប់រូបអ្នក ។ អ្នកក៏អាចហៅទូរស័ព្ទមកកាន់ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិអ្នកជម្ងឺ ដើម្បីសួររករបៀបក្នុងការទាក់ទងជាមួយមេធាវីរបស់អ្នកផងដែរ ។

នៅពេលអ្នកហៅទូរស័ព្ទទៅជួបមេធាវីរបស់អ្នក សូមប្រាប់គេពីឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់អ្នក ។ បើមេធាវីរបស់អ្នក មិននៅក្នុងការិយាល័យទេ សូមសួរអ្នកទទួលទូរស័ព្ទថា តើអ្នកអាចផ្ញើសារទុកជូនមេធាវីបនោះបានដែរឬទេ ។ សូមកុំភ្លេចផ្ញើឈ្មោះ ថ្ងៃខែឆ្នាំកំណើត ឈ្មោះមន្ទីរថែទាំព្យាបាល ដែលអ្នកកំពុងរស់នៅ លេខទូរស័ព្ទដែលមេធាវីអាចហៅត្រឡប់ដើម្បីជួបអ្នក និងពេលវេលាដែលអ្នកអាចទទួលទូរស័ព្ទបាន ។ ហើយក៏កុំភ្លេចនិយាយប្រាប់ថា អ្នកកំពុងស្នើសុំឲ្យមានសវនាការពិនិត្យមើលការសម្រេចឲ្យអ្នកទៅរស់នៅក្នុងកន្លែងណាមួយ ។

អ្នកត្រូវទុកពេលឲ្យមេធាវីរបស់អ្នក យ៉ាងហោចណាស់ក៏ពីរសប្តាហ៍ ដែរដើម្បីទាក់ទងជាមួយអ្នក ។ បើមេធាវីរបស់អ្នក មិនបានទាក់ទងជាមួយអ្នកទេ អ្នកអាចដាក់ពាក្យដោយខ្លួនឯងទៅកាន់តុលាការ ដើម្បីស្នើសុំសវនាការពិនិត្យមើលឡើងវិញចំពោះការសម្រេចឲ្យអ្នកទៅរស់នៅក្នុង កន្លែងណាមួយ ។

**ការបញ្ចប់ភាពរស់នៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំង**

បើទោះបីជាអ្នកចាញ់ក្តីចំពោះសវនាការ ឬការវិនិច្ឆ័យក្តី សម្រេចឲ្យអ្នករស់នៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំងក៏ដោយ ក៏នៅមានចំណុចជាច្រើនទៀតដែលអ្នកអាចធ្វើបានដើម្បី ប្រឆាំងនឹងការដាក់ឲ្យអ្នករស់នៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំង ។

**ការធ្វើសវនាការឡើងវិញ**

អ្នកអាចដាក់ពាក្យ (ស្នើសុំ) តុលាការឲ្យរៀបចំសវនាការឡើងវិញ ដើម្បីពិនិត្យមើលថាតើអ្នកគួររស់នៅក្រោមការមើលថែពីមនុស្សដែលតុលាការ តែងតាំងដែរឬទេ ។ បើអ្នកស្នើសុំឲ្យមានសវនាការឡើងវិញ គឺអ្នកមានសិទ្ធិទទួលបានសវនាការ ដើម្បីពិនិត្យមើលថាតើអ្នកគួរត្រូវរស់នៅក្រោមការថែទាំពីមនុស្សដែលតុលាការ តែងតាំងដែរឬទេ ។ នៅក្នុងសវនាការឡើងវិញនេះ គឺអ្នកមានបន្ទុកក្នុងការបញ្ជាក់ថា អ្នកមិនមានពិការភាពធ្ងន់ធ្ងរឡើយ ។ អ្នកមិនមានសិទ្ធិទទួលបានការវិនិច្ឆ័យដោយគណៈវិនិច្ឆ័យឡើយ ចំពោះសវនាការឡើងវិញនេះ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5364 ។ ហើយក៏ត្រូវតែដឹងផងដែរថា នៅពេលដែលអ្នកបានទទួលសវនាការឡើងវិញរួចហើយ គឺអ្នកមិនអាចស្នើសុំសវនាការឡើងវិញមួយទៀតឡើយ ក្នុងរវាងប្រាំមួយខែ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5364 ។

វិធីដំងាយបំផុត ដើម្បីស្នើសុំបើកសវនាការឡើងវិញ គឺត្រូវទាក់ទងមេធាវី  
ដែលធ្វើជាតំណាងឲ្យអ្នក  
នៅពេលដែលគេដាក់អ្នកឲ្យរស់នៅក្រោមការថែទាំពីមនុស្សដែលតុលាការតែងតាំង  
។ សូមប្រាប់មេធាវីឲ្យបានដឹងថា អ្នកចង់ដាក់ពាក្យទៅតុលាការស្នើសុំឲ្យមាន  
សវនាការឡើងវិញ ។

**បណ្តឹងសុំឲ្យតុលាការដោះលែងខ្លួន**

រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក អនុញ្ញាតឲ្យបុគ្គលគ្រប់រូប  
ដែលមានជំនឿថាខ្លួនត្រូវបានរដ្ឋាភិបាលចាប់ឃុំដោយខុសច្បាប់  
(បូករួមទាំងអ្នកមើលថែទាំដែលតុលាការតែងតាំង) អាចដាក់ពាក្យប្តឹង  
"សុំឲ្យតុលាការដោះលែង" ដើម្បីតវ៉ាចំពោះការឃុំខ្លួននេះ ។  
នៅរដ្ឋកាលីហ្វ័រនីញ៉ាក៏មានច្បាប់ពិសេសផងដែរ  
ដែលអនុញ្ញាតឲ្យអ្នកជម្ងឺសម្រាកពេទ្យរដ្ឋអាចដាក់ពាក្យបណ្តឹងឲ្យតុលាការដោះលែង  
ខ្លួនពីការឃុំឃាំង ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 7250 ។ អ្នកអាច  
ស្នើសុំជំនួយក្នុងការដាក់ពាក្យប្តឹងពីមេធាវី ឬស្មារតីរបស់អ្នក ។

**ការបន្តឲ្យអ្នកជម្ងឺស្ថិតនៅក្រោមការមើលថែពីមនុស្សដែលតុលាការបានតែងតាំង  
ប្រចាំឆ្នាំ**

ក្រោយពីស្ថិតនៅក្រោមការមើលថែពីមនុស្សដែលតុលាការបានតែងតាំងបានពេ  
ញមួយឆ្នាំហើយ ខោនធីត្រូវសម្រេចថាតើ  
អាចបញ្ចប់ភាពរស់នៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំង  
ឬក៏ស្នើសុំឲ្យតុលាការចេញបញ្ជាបន្តស្ថានភាពរស់នៅក្រោមការមើលថែពីមនុស្សដៃ  
លតុលាការតែងតាំងជាបន្តទៀត ។  
បើខោនធីសម្រេចបន្តឲ្យអ្នកស្ថិតនៅក្រោមការមើលថែពីមនុស្សដែលតុលាការ  
តែងតាំង អ្នកអាចតវ៉ាបានដោយស្នើសុំឲ្យមានសវនាការថ្មីនៅចំពោះមុខចៅក្រម  
ឬគណៈវិនិច្ឆ័យ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5362 ។

**សិទ្ធិរបស់អ្នកក្នុងអំឡុងពេលស្ថិតនៅក្រោមការមើលថែពីមនុស្សដែលតុលាការ  
តែងតាំង**

បើអ្នកសម្រាកពេទ្យក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំងក្រោមច្បា  
បំ LPS អ្នកមានសិទ្ធិដូចមនុស្សដទៃទៀតក្នុងការស្លៀកសំលៀកបំពាក់របស់ខ្លួន  
និយាយទូរស័ព្ទចំពោះកិច្ចសម្រាកផ្ទាល់ខ្លួន  
ទទួលបានសំបុត្រដែលមិនត្រូវបានគេបើកមើលជាមុន  
សិទ្ធិទទួលភ្ញៀវមកលេងប្រចាំថ្ងៃ សិទ្ធិមានកន្លែងទុកដាក់ឥវ៉ាន់ផ្ទាល់ខ្លួន

សិទ្ធិទុកលុយចំនួនសមរម្យជាប់នឹងខ្លួនសម្រាប់ទិញអាហារ និងសិទ្ធិផ្សេងៗទៀត ។  
ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5325<sup>1</sup> ។ អ្នកមើលថែទាំអ្នកដែលតុលាការ  
តែងតាំង មិនមានអំណាចដើម្បីដាក់កំហិត  
ឬដាក់ដែនកំណត់ចំពោះសិទ្ធិទាំងអស់នេះដោយវិធីណាមួយបានឡើយ ។

តុលាការអាចដាក់ដែនកំណត់សិទ្ធិណាមួយរបស់អ្នកបាន  
បើមានអនុសាសន៍ពីអ្នកស៊ើបអង្កេតដែលសម្រេចថាត្រូវឱ្យអ្នកស្ថិតនៅក្រោមការ  
មើលថែពីមនុស្សដែលតុលាការតែងតាំងដែរឬទេ ។ សិទ្ធិទាំងនេះមានដូចជា  
សិទ្ធិបោះឆ្នោត សិទ្ធិប្រើប្រាស់ប័ណ្ណបើកបរ សិទ្ធិចុះកិច្ចសន្យា  
សិទ្ធិបដិសេធមិនយល់ព្រមចំពោះការព្យាបាល និងសិទ្ធិបដិសេធមិនទទួលការ  
ព្យាបាលបញ្ហាពាក់ព័ន្ធនឹងពិការភាពធ្ងន់ធ្ងរ ។ ក្រមសុខុមាលភាព និងវិទ្យាស្ថាន §  
5357 ។

បើអ្នកមានអារម្មណ៍ថា  
គេបានដាក់ឱ្យអ្នករស់នៅក្នុងកន្លែងដែលមានភាពរឹតបន្តឹងខ្លាំងចំពោះតម្រូវការ  
របស់អ្នក  
ឬក៏ថាអ្នកមើលថែទាំអ្នកដែលតុលាការតែងតាំងមានអំណាចច្រើនពេកមកលើជីវិត  
របស់អ្នក អ្នកអាចស្នើសុំសវនាការនៅតុលាការ  
ដើម្បីពិនិត្យបញ្ហាទាំងអស់នេះឡើងវិញ ។ សូមកុំភ្លេចថា  
នៅពេលដែលអ្នកបានដាក់ព្រឹត្តិសុំសវនាការរួចហើយ តុលាការ  
នឹងមិនទទួលព្រឹត្តិផ្សេងទៀតឡើយ  
ក្នុងអំឡុងប្រាំមួយខែនៃព្រឹត្តិចុងក្រោយរបស់អ្នក ។ ក្រមសុខុមាលភាព  
និងវិទ្យាស្ថាន § 5358(d)(4) និងក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5358.3 ។

លើសពីនេះ អ្នកមើលថែអ្នកដែលតុលាការតែងតាំង  
មិនអាចបង្ខំឱ្យអ្នកត្រូវធ្វើការរក្សាទុកបានឡើយ  
លុះត្រាតែស្ថានភាពនោះមានហានិភ័យចំពោះជីវិតអ្នក  
ឬមានរបួសធ្ងន់ធ្ងរលើរាងកាយ លើកលែងតែថាអ្នកបានផ្តល់ការយល់ព្រមជាមុន  
ឬក៏តុលាការបានចេញបញ្ជាឱ្យអ្នកត្រូវធ្វើការរក្សាទុកដាក់លាក់ណាមួយ ។  
ក្រមសុខុមាលភាព និងវិទ្យាស្ថាន § 5358(b) ។  
បើអ្នកចង់តវ៉ាចំពោះសំណើរសុំបញ្ជាតុលាការ  
អ្នកអាចដាក់ព្រឹត្តិទៅតុលាការស្នើសុំសវនាការ

---

<sup>1</sup> សូមកត់ចំណាំទុកថា បើគេដាក់ឱ្យអ្នករស់នៅក្នុងមន្ទីរពេទ្យរដ្ឋ  
ឬដាក់នៅក្នុងគុក សិទ្ធិមួយចំនួននេះ អាចមានភាពខុសគ្នា ។  
[\(ត្រឡប់ទៅកាន់ឯកសារដើមវិញ\)](#)

ដែលត្រូវរៀបចំឱ្យបានមុនពេលបញ្ជាក់តុលាការត្រូវចេញជាផ្លូវការ ។ WIC § 5358.2  
។

**ឯកសារភ្ជាប់ ៖  
ផែនការសកម្មភាព**

**ដើម្បីតវ៉ាចំពោះការដាក់ឱ្យរស់នៅក្រោមការមើលថែពីមនុស្សដែលតុលាការតែងតាំង ដើម្បីបង្ហាញថាខ្ញុំមិនមែនជាមនុស្សមាន "ពិការភាពធ្ងន់ធ្ងរ" ឡើយ**

**[បំពេញសំណុំបែបបទ ហើយប្រគល់ឱ្យមេធាវីរបស់អ្នក និងអ្នកមើលថែអ្នកដែលតុលាការតែងតាំង]**

1. ឈ្មោះ អាសយដ្ឋាន លេខសំណុំរឿង បើដឹង ។

2. ប្រាក់ចំណូលប្រចាំខែរបស់ខ្ញុំបាទ/នាងខ្ញុំមានចំនួន \_\_\_\_\_ ។  
ខ្ញុំបានទទួលចំណូលនេះពី \_\_\_\_\_ ។  
ប្រាក់ចំណូលនេះ គឺអាចរាប់បញ្ចូលទាំងអត្ថប្រយោជន៍សន្តិសុខសង្គម (SSI, Social Security Income) អត្ថប្រយោជន៍អតិថយុទ្ធជន ឬចំណូលពីការងារ ។

3. ខ្ញុំបាទ/នាងខ្ញុំមានផែនការរស់នៅក្នុងអាសយដ្ឋាននេះ ។  
ខ្ញុំបាទ/នាងខ្ញុំមានជាម្ចាស់អចលនទ្រព្យ ឬក៏ខ្ញុំបាទ/នាងខ្ញុំ  
នឹងចំណាយប្រាក់នេះសម្រាប់ជួលកន្លែងស្នាក់នៅ ។

4. ខ្ញុំបាទ/នាងខ្ញុំ នឹងប្រើវិធីនេះដើម្បីបានអាហាររូបចុក ។ ខ្ញុំបាទ/នាងខ្ញុំ  
នឹងចំណាយប្រាក់នេះលើការទិញអាហាររូបចុក ។

៥. ខ្ញុំបាទ/នាងខ្ញុំ នឹងប្រើវិធីនេះដើម្បីមានខោអាវស្លៀកពាក់ ។ ខ្ញុំបាទ/នាងខ្ញុំ  
នឹងចំណាយប្រាក់នេះសម្រាប់សម្លៀកបំពាក់ ។

6. គឺនឹងមានមិត្តភក្តិ ឬគ្រួសារខ្ញុំបាទ/នាងខ្ញុំ សម្រាប់ជួយផ្តល់អាហារ  
សម្លៀកបំពាក់ និងទិដ្ឋភាពដល់ខ្ញុំបាទ/នាងខ្ញុំ ។ ឈ្មោះរបស់ពួកគេ  
និងរបៀបទំនាក់ទំនងជាមួយពួកគេ មានសរសេរចូលក្នុងនេះ ។  
(\*សូមកុំភ្លេចក្នុងការ  
ដាក់ភ្ជាប់កំណត់ហេតុជាលាយលក្ខណ៍អក្សរពីមនុស្សដែលមានបំណងជួយអ្នក  
ដោយសរសេរថាពួកគេមានបំណងជួយអ្នក  
ហើយឲ្យពួកគេសរសេរប្រាប់ពីរបៀបទំនាក់ទំនងជាមួយពួកគេ) ។

7. បើខ្ញុំបាទ/នាងខ្ញុំ ត្រូវការការព្យាបាល ខ្ញុំបាទ/នាងខ្ញុំចង់ឲ្យអ្នកនេះ  
ឬភ្នាក់ងារនេះជាអ្នកព្យាបាល ។

8. ខ្ញុំបាទ/នាងខ្ញុំ អាចទៅជួបពេទ្យតាមការណាត់ ឬទៅប្រជុំតាមវិធីនេះ ។



យើងខ្ញុំចង់ស្តាប់យោបល់អ្នក! សូមជួយបំពេញសំណួរសម្រង់មតិខាងក្រោម ស្តីអំពី  
ការបោះពុម្ពផ្សាយរបស់យើងខ្ញុំ  
ហើយប្រាប់ឲ្យយើងខ្ញុំបានដឹងពីគុណភាពការងាររបស់យើងខ្ញុំ!  
[\[ចាប់ផ្តើមបំពេញសំណួរសម្រង់មតិ\]](#)

សម្រាប់ជំនួយផ្លូវច្បាប់ សូមហៅមកលេខ 800-776-5746 ឬបំពេញ  
[បែបបទស្នើសុំជំនួយ](#) ។ សម្រាប់គោលបំណងផ្សេងៗទៀតទាំងអស់  
សូមហៅទូរស័ព្ទមកលេខ 916-504-5800 (កាលីហ្វ័រនីញ៉ូខាងជើង) 213-213-8000  
(កាលីហ្វ័រនីញ៉ូខាងត្បូង) ។

*Disability Rights California បានទទួលមូលនិធិឧបត្ថម្ភពីប្រភពផ្តល់  
ជំនួយមួយចំនួន ។ សម្រាប់បញ្ជីលម្អិតនៃអ្នកផ្តល់ជំនួយ សូមទស្សនាគេហទំព័រ  
[http://www.disabilityrightsca.org/  
Documents/ListofGrantsAndContracts.html](http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html) ។*